



សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១

មន្ត្រីសុខាភិបាល **Bay Area** ជំរុញឱ្យមានការចាក់វ៉ាក់សាំងបន្ទាន់ និងចេញបទបញ្ជាគម្រូរឱ្យប្រើប្រាស់របាំងមុខនៅទីកន្លែងបិទជិតដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ **COVID-19**

បទបញ្ជាគម្រូរឱ្យពាក់ម៉ាស់នៅទីកន្លែងបិទជិតរបស់ ខោនធី Alameda, Contra Costa, Marin, San Francisco, San Mateo, Santa Clara, Sonoma និងទីក្រុង Berkeley ត្រូវអនុវត្តចាប់ពីថ្ងៃអង្គារ

ខោនធី **ALAMEDA, CA** ការចាក់វ៉ាក់សាំងនៅតែបន្តអនុវត្តដើម្បីការពារពលរដ្ឋពីការធ្លាក់ខ្លួនឈឺធ្ងន់ដោយសារជំងឺ **COVID-19** ប៉ុន្តែមេរោគបំប្លែងថ្មី **COVID-19** ប្រភេទ **Delta** ដែលបច្ចុប្បន្នកំពុងឆ្លងទៅដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចមួយចំនួនតូច ព្រមទាំងពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងជាច្រើន មន្ត្រីសុខាភិបាល **Bay Area** ចំនួនប្រាំបីរូបបានចេញបទបញ្ជាសុខាភិបាលដែលគម្រូរឱ្យពាក់ម៉ាស់នៅទីកន្លែងសាធារណៈបិទជិត។ បទបញ្ជាគម្រូរឱ្យបុគ្គលទាំងអស់ ទោះជាបាន ឬមិនបានចាក់វ៉ាក់សាំង ត្រូវពាក់របាំងមុខនៅពេលស្ថិតនៅទីកន្លែងសាធារណៈបិទជិត ដោយមានករណីលើកលែងតែមួយចំនួនតូចប៉ុណ្ណោះ ដោយត្រូវអនុវត្តចាប់ពីម៉ោង 12:01 ព្រឹក ថ្ងៃអង្គារ ទី០៣ ខែសីហានេះ តទៅ។

វ៉ាក់សាំងនៅតែជាឧបករណ៍ដែលមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីប្រឆាំងនឹងជំងឺ **COVID-19** រួមទាំង មេរោគបំប្លែងថ្មី **Delta** ផងដែរ។ ទោះជាយ៉ាងនេះក្តីមេរោគបំប្លែងថ្មី ប្រភេទ **Delta** កំពុងឆ្លងទៅពលរដ្ឋដែលបានចាក់វ៉ាក់សាំងមួយចំនួនតូចនៅតំបន់ **Bay Area** ដែលនៅតែអាចការពារយ៉ាងរឹងមាំពីជំងឺធ្ងន់ធ្ងរ ការចូលសម្រាកពេទ្យ និងការបាត់បង់អាយុជីវិត។ នៅក្នុងករណីឆ្លងទៅលើបុគ្គលដែលបានចាក់វ៉ាក់សាំងទាំងនោះ ការពាក់របាំងមុខជួយទប់ស្កាត់មិនឱ្យមានការរីករាលដាលបន្ថែម។ មន្ត្រីសុខាភិបាល តំបន់សូមលើកទឹកចិត្តឱ្យពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅទាំងអស់ សូមទៅទទួលការចាក់វ៉ាក់សាំងឱ្យបានរួសរាន់។

លោកវេជ្ជបណ្ឌិត **Nicholas Moss** ដែលជាមន្ត្រីសុខាភិបាលនៅ ខោនធី **Alameda** បានមានប្រសាសន៍ថា "របាំងមុខគឺជាឧបករណ៍សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់ដែលគ្រប់គ្នាអាចប្រើប្រាស់ដើម្បីពន្លឺការ រីករាលដាលជំងឺ **COVID-19**"។ "ការប្រើប្រាស់ម៉ាស់នៅទីកន្លែងសាធារណៈបិទជិត ទោះជាបាន ឬមិនបានចាក់វ៉ាក់សាំង នឹងជួយការពារការចម្លងគ្នាទៅវិញទៅមក និងបញ្ចប់ការកើនឡើងចំនួនឆ្លងនា

រដូវក្តៅនេះ។"

បទបញ្ជាសុខាភិបាលទាំងនេះមានគោលដៅកាត់បន្ថយការចម្លងជំងឺ **COVID-19** និងការពារពលរដ្ឋទាំងអស់គ្នា។ មន្ត្រីសុខាភិបាលមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចម្លងនៅក្នុងសហគមន៍នៅក្នុង កម្រិតមួយខ្ពស់ដែលបានរកឃើញនៅក្នុងតំបន់ **Bay Area** ជាពិសេសនៅក្នុងចំណោមពលរដ្ឋដែល មិនទាន់ចាក់វ៉ាក់សាំង។ មួយផ្នែកក៏បណ្តាលមកពីការរីករាលដាលមេរោគបំប្លែងថ្មី **COVID-19** ប្រភេទ **Delta** ដែលមានកម្រិតចម្លងខ្លាំងជាងវីរុសប្រភេទមុនៗ។ ព័ត៌មានកាលពីពេលថ្មីៗ



ពីមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺ (Centers for Disease Control and Prevention) ក៏បង្ហាញផងដែរថា សូម្បីតែបុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញក៏អាចឆ្លងមេរោគប្រភេទ Delta នេះនៅក្នុងករណីមួយចំនួនផងដែរ ហើយការប្រើប្រាស់របាំងមុខនៅទីកន្លែងបិទជិតផ្តល់នូវរបាំងការពារបន្ថែមដ៏មានសារៈសំខាន់ពីការឆ្លងជំងឺ។

បទបញ្ជាសុខាភិបាលថ្មីតម្រូវឱ្យពាក់របាំងមុខដែលមានការការពារគ្រប់គ្រាន់នៅទីកន្លែងសាធារណៈបិទជិត។ ទីកន្លែងបិទជិត ទោះជាសាធារណៈ ឬឯកជន មានការប្រឈមខ្ពស់ខ្លាំងនៅក្នុងការចម្លងជំងឺ COVID-19 ជាពិសេសនៅពេលអ្នកស្ថិតនៅជាមួយបុគ្គលដែលមិនរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយអ្នក។ មន្ត្រីសុខាភិបាលក៏បានផ្តល់អនុសាសន៍ផងដែរថា និយោជកទាំងអស់ត្រូវផ្តល់របាំងមុខដល់បុគ្គលទាំងឡាយណាដែលចូលទៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន ហើយក្រុមហ៊ុនអាជីវកម្មទាំងអស់ត្រូវបានកំណត់ឱ្យអនុវត្តបទបញ្ជារបាំងមុខនៅទីកន្លែងបិទជិត។

បទបញ្ជាសុខាភិបាលនៅថ្ងៃនេះស្របគ្នាជាមួយនឹងគោលការណ៍ណែនាំពីមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺ (Centers for Disease Control and Prevention) ហើយនាយកដ្ឋានសុខភាពសាធារណៈ California (California Department of Public Health) ដែលណែនាំឱ្យបុគ្គលដែលបានចាក់វ៉ាក់សាំងពេញលេញត្រូវពាក់ម៉ាស់ នៅពេលស្ថិតនៅទីកន្លែងសាធារណៈបិទជិត។ មន្ត្រីសុខាភិបាល Bay Area នឹងបន្តតាមដានទិន្នន័យ រួមទាំងការបង្កើនការចាក់វ៉ាក់សាំងនៅទូទាំងតំបន់ ដើម្បីកំណត់ថានៅពេលណាដែលបទបញ្ជានេះអាចធ្វើការកែសម្រួល ឬដកចេញ។

បទបញ្ជាខោនធី Alameda (Alameda County Order) ណែនាំឱ្យពលរដ្ឋទាំងអស់ពាក់របាំងមុខពិលើម៉ាក និងច្រមុះនៅពេលស្ថិតនៅទីកន្លែងសាធារណៈបិទជិត ដោយមានករណីលើកលែងមួយចំនួនស្រដៀងនឹងលក្ខខណ្ឌពាក់របាំងមុខទូទាំងរដ្ឋសម្រាប់ពលរដ្ឋដែលមិនបានចាក់វ៉ាក់សាំងដូច្នោះដែរ។ សម្រាប់ព័ត៌មានលម្អិតសូមមើលបទបញ្ជានេះតាមរយៈ៖ <https://covid-19.acgov.org/face-masks>។

វ៉ាក់សាំង COVID-19 មានសុវត្ថិភាព ប្រសិទ្ធភាព និងផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី 12 ឆ្នាំឡើងទៅ។ សូមចូលមើលវេបសាយ៖ <https://covid-19.acgov.org/vaccines.page?#availability> ដើម្បីស្វែងយល់បន្ថែមអំពីទីតាំងចាក់វ៉ាក់សាំងដែលនៅក្បែរអ្នក ឬទាក់ទងទៅលេខ 510-208-4VAX (510-208-4829) ។ ប្រសិនបើអ្នកមិនបានចាក់ដូសទីពីរ អ្នកនៅតែត្រូវបំពេញការចាក់វ៉ាក់សាំងតាមលំដាប់របស់អ្នកដដែល។

##

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយ៖
 Neetu Balram អ្នកគ្រប់គ្រងព័ត៌មានសាធារណៈ
 នាយកដ្ឋានសុខភាពសាធារណៈ ខោនធី Alameda
 eoc-pio@acgov.org